

**សេចក្តីថ្លែងការណ៍រួម
ស្តីពី**

**ជំហានសង្គមស៊ីវិល ជុំវិញស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ននៅកម្ពុជាពាក់ព័ន្ធការ
ចាប់ខ្លួន បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងសកម្មជននយោបាយ**

ភ្នំពេញ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៤

ក្រុមអង្គការសង្គមស៊ីវិល ជាអង្គការ-សមាគម ក្រៅរដ្ឋាភិបាលមិនធ្វើនយោបាយ និង មិនរក កម្រៃនៅក្នុងប្រទេសកម្ពុជា ចាត់ទុកថា សកម្មភាពរដ្ឋាភិបាលកម្ពុជាដែលបានចាប់និងឃុំខ្លួនបេក្ខជនជាប់ ឆ្នោតតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ គឺជាចេតនានយោបាយជាងការយកច្បាប់ទៅអនុវត្តន៍ឲ្យ បានត្រឹមត្រូវ និងបានកំពុងធ្វើឲ្យការគោរពសិទ្ធិមនុស្សជាមូលដ្ឋាននិងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដើរ ថយក្រោយ។

ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដល់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ យ៉ាងហោចសកម្មជន របស់គណបក្សសង្គ្រោះជាតិ ចំនួន០៨នាក់ ត្រូវបានចាប់ និងឃុំខ្លួន ក្នុងនោះមាន០៧នាក់ ជាបេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រ និងម្នាក់ទៀតជាសកម្មជន។ ព័ត៌មានបានបង្ហាញថា នៅមានអញ្ញត្តិជនមួយចំនួន ទៀតដែលកំពុងតាមស្វែងរកចាប់ខ្លួនផងដែរ។ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រទាំងនោះត្រូវបានគេដាក់ខ្នោះ ដៃទៅក្រោយ ហើយនាំយកទៅដាក់ពន្ធនាគារ នៅខណៈពេលដែលពួកគាត់ប្រើតួនាទីរបស់ខ្លួនក្នុងនាមជា តំណាងរាស្ត្រ ដោយគ្រាន់តែប្រើយន្តការសម្តែងមតិ ឬលើកយោបល់ស្នើសុំទាមទារឲ្យបើកទីលានប្រជាធិប តេយ្យ ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ឡើងវិញតែប៉ុណ្ណោះ។

ក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងការប្រើប្រាស់ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍សិទ្ធិមនុស្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៣១។ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបប្រជុំគឺជាធាតុមួយដ៏សំខាន់ក្នុងប្រទេសដែលប្រកាន់យករបបលទ្ធិ ប្រជាធិបតេយ្យដូចជាប្រទេសកម្ពុជានេះឯង។

ក្នុងនាមរដ្ឋាភិបាលនៃកតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយកម្ពុជាត្រូវតែអនុវត្ត មាត្រា១៩ កថាខណ្ឌ២ ចែងថា «ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ សិទ្ធិនេះ ត្រូវរាប់បញ្ចូល ទាំងសេរីភាព ស្រាវជ្រាវព័ត៌មានទទួលនិងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ឬបោះពុម្ពតាមទម្រង់សិល្បៈក្តី ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀតក្តី តាមការជ្រើស រើសរបស់ខ្លួន»។

អង្គការសង្គមស៊ីវិលយល់ឃើញថា ការគោរពសិទ្ធិមនុស្ស និង លំហរប្រជាធិបតេយ្យកាន់តែរួមតូច ចង្អៀត ដែលជាការជះឥទ្ធិពលដល់សេរីភាពជាមូលដ្ឋានរបស់មនុស្ស ដូចជាការប្រើសេរីភាពបញ្ចេញមតិ និងសកម្មភាពជួបប្រជុំគ្នាជាដើម។ ជាងនេះទៅទៀតរាជរដ្ឋាភិបាលបាននិងកំពុងចេញបំរាមជាច្រើនដែល ជាចេតនាទប់ស្កាត់រារាំង មិនឲ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិសេរីភាពរបស់ពួកគេឲ្យបានពេញលេញ ប៉ុន្តែអំពើ ហិង្សាដែលកើតមានកន្លងមក ដូចជាព្រឹត្តិការណ៍នៅលើស្ថានស្ទឹងមានជ័យ ស្ថានអាកាសក្បាលថ្នល់ ផ្លូវវែង ស្រែង និងរោងចក្រយ៉ាកដឹងជាដើម អាជ្ញាធរកម្ពុជាខកខានក្នុងស្វែងរកជនប្រព្រឹត្តិមកផ្តន្ទាទោសតាមច្បាប់។ ជាមួយនោះដែរក្រុមសន្តិសុខស៊ីវិលរបស់ខណ្ឌដូនពេញ មិនតិចដងទេដែលបានវាយពលរដ្ឋ និងអ្នកកាសែត ឲ្យរងរបួស ប៉ុន្តែអ្នកទាំងនោះ មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឡើយ។

សេចក្តីប្រកាសព័ត៌មានថ្ងៃទី២៣ កញ្ញា ២០១៣ បានបញ្ជាក់ថា ក្នុងនាមជាព្រឹទ្ធបុរសនៃរដ្ឋសភា សម្តេចពញាចក្រី ហង់ ជំរន បានប្រកាសផ្តល់សុពលភាពតំណាងរាស្ត្រ បេក្ខជនជាប់ឆ្នោត១២៣រូប ដូចនេះ ការចាប់ឃុំខ្លួនអ្នកទាំង ០៧ រូប នាពេលនេះ គឺរំលោភរដ្ឋធម្មនុញ្ញ មាត្រា ៨០ រដ្ឋធម្មនុញ្ញ (អំពីអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ) ក្នុងសកម្មភាពសម្តែងមតិ លើកយោបល់ក្នុងការបំពេញមុខងារ របស់អ្នកតំណាងរាស្ត្រមិនមែនជាមូលហេតុនៃការចោទប្រកាន់ចាប់ខ្លួន ឬ ឃុំ ខ្លួនឡើយ។

អង្គការសង្គមស៊ីវិលសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា សូមដោះលែងបេក្ខជនជាប់ឆ្នោត តំណាង រាស្ត្រ ទាំងអស់ឲ្យមានសេរីភាពឡើងវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងសូមបញ្ឈប់ ការតាមចាប់ខ្លួន អ្នកពាក់ព័ន្ធដទៃទៀត និងសូមឲ្យមានការស៊ើបអង្កេតស្រាវជ្រាវជុំវិញបទល្មើសដែលបានកើតមានកន្លងមក ព្រមទាំងស្នើឲ្យមានការបើកប្រើប្រាស់ទីលានប្រជាធិបតេយ្យឡើងវិញ។ ស្របពេលជាមួយគ្នានេះ អង្គការ សង្គមស៊ីវិលសូមឲ្យគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ បន្តការចរចាដោយឈរលើជំហរផលប្រយោជន៍ ប្រជាជាតិជាធំ ដើម្បីដោះស្រាយវិបត្តិនយោបាយនាពេលបច្ចុប្បន្ន និងស្តារឡើងវិញនូវ ការគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ព័ត៌មានបន្ថែមសូមទាក់ទង៖

-លោក នី ចរិយា	ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់ ADHOC	011 27 49 59
-លោក គល់ បញ្ញា	នាយកប្រតិបត្តិCOMFREL	012 49 20 17
-លោក សួន ប៊ុនស័ក្តិ	ប្រធានលេខាធិការដ្ឋាន CHRAC	092 34 43 57
-លោក យង់ គឹមអេង	ប្រធាន PDP-Center	016 82 82 11
-លោក សៀ ភារម្យ	ប្រធានលេខាធិការដ្ឋាននៃ HRTF	012 85 23 25

ក្រុមអង្គការសង្គមស៊ីវិលគាំទ្រ៖

1. សមាគមអាដហុក (ADHOC)
2. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល)
3. គណៈកម្មាធិការប្រតិបត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
4. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)
5. គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
6. ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
7. អង្គការ និចហ្វិក
8. សម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC
9. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា CICA
10. បណ្តាញយុវជនកម្ពុជា CYN
11. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋក្រៅប្រពន្ធ IDEA
12. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម CFSWF
13. អង្គការ KYSD
14. អង្គការ YRDP
15. សមាគមយុវជនខ្មែរ KYA
16. អង្គការខាវ៉ាមកម្ពុជា (CARAM Cambodia)
17. សមាគមឥន្ទ្រទេវី (IDA)
18. មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
19. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
20. វិទ្យាស្ថានខ្មែរសំរាប់អភិវឌ្ឍន៍ជាតិ(KIND)
21. អង្គការ GADC
22. អង្គការ CDP
23. អង្គការ PDP
24. អង្គការ KKKHRDA
25. អង្គការ LAC
26. អង្គការ CWCC
27. អង្គការ VIGILANCE
28. អង្គការ PJJ
29. អង្គការ GENEROUS
30. អង្គការ CHHRA